



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យវង្សឫប្រាយ

ពាក្យស្នើសុំនិវត្តការសិក្សា

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....អក្សរឡាតាំង..... ភេទ.....អត្តលេខ:.....
លេខទូរស័ព្ទ.....កើតថ្ងៃទី..... អតីតនិស្សិតនៅសាកលវិ-
ទ្យាល័យវង្សឫប្រាយទីតាំង.....ជំនាន់ទី.....វគ្គទី.....ឆ្នាំទី.....ឆមាសទី.....ផ្នែក.....
ក្រុម.....បន្ទប់.....បានបញ្ចប់ត្រឹមឆ្នាំទី.....ឆមាសទី.....ជានិស្សិតបង់ថ្លៃសិក្សា ជានិស្សិតអាហារូបករណ៍ ។

សូមគោរពជូន

លោក សាកលវិទ្យាធិការ សាកលវិទ្យាល័យវង្សឫប្រាយ

តាមរយៈ: ៖ - ប្រធានការិយាល័យ.....
 - ប្រធានផ្នែក/នាយកសាខា.....

កម្មវត្ថុ: ៖ ការស្នើសុំអនុញ្ញាតសុំនិវត្តន៍ការសិក្សា ឆ្នាំទី.....ឆមាសទី.....ឡើងវិញ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំមានកិត្តិយសសូមជម្រាបជូន លោក សាកលវិទ្យាធិការ មេត្តាជ្រាប
ថា: ខ្ញុំបាទ/នាងខ្ញុំបានឈប់សំរាកពីការសិក្សាអស់រយៈពេល.....ដោយមូលហេតុ.....

.....
ប៉ុន្តែពេលឥឡូវនេះតទៅខ្ញុំបាទ/នាងខ្ញុំមានពេលវេលាគ្រប់គ្រាន់ សំរាប់បន្តការសិក្សាឱ្យចប់ចុងចប់ដើមហើយ
ខ្ញុំបាទ/នាងខ្ញុំសង្ឃឹមថា ការនិវត្តន៍ការសិក្សានេះពិតជាជួយពង្រឹងសមត្ថភាពក្នុងការបំពេញការងារនាពេលអនាគត
បានយ៉ាងប្រសើរ។

អាស្រ័យហេតុនេះ សូម លោក សាកលវិទ្យាធិការ មេត្តាអនុញ្ញាតឱ្យខ្ញុំបាទ/នាងខ្ញុំបាននិវត្តសិក្សាវិញ
ដោយសេចក្តីអនុគ្រោះ ។

សូម លោក សាកលវិទ្យាធិការ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

រាជធានី/ខេត្ត.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីខ្លួន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យមៀលប្រាយ

ពាក្យស្នើសុំបំពេញបន្ថែមឆមាស

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....អក្សរឡាតាំង ៖..... ភេទ.....អត្តលេខ:.....
ថ្ងៃខែ ឆ្នាំកំណើត.....ទូរស័ព្ទ.....
អាសយដ្ឋានបច្ចុប្បន្ន.....
អតីតជានិស្សិតនៅ.....បានផ្ទេរមកសិក្សានៅសាកលវិទ្យាល័យមៀលប្រាយ។
បច្ចុប្បន្នសិក្សាផ្នែក.....ជំនាញ:.....ជំនាន់.....វគ្គ.....
ឆ្នាំទី.....ឆមាសទី.....ក្រុម.....បន្ទប់លេខ.....ម៉ោងសិក្សា.....
ជានិស្សិត ជាប់បាក់ឌុប ធ្លាក់បាក់ឌុប។

សូមគោរពជូន

លោក សាកលវិទ្យាធិការ សាកលវិទ្យាល័យមៀលប្រាយ

តាមរយៈ ៖ - ប្រធានការិយាល័យ.....
- ប្រធានផ្នែក/នាយកសាខា.....

កម្មវត្ថុ ៖ ការស្នើសុំសិក្សាបំពេញបន្ថែមឆមាស

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំស្នើសុំសិក្សាបំពេញបន្ថែមឆមាស ដោយគោរពតាមគោលការណ៍
របស់សាកលវិទ្យាល័យមៀលប្រាយ។

សូម **លោកសាកលវិទ្យាធិការ** មេត្តាអនុញ្ញាតឱ្យ ខ្ញុំបាទ/នាងខ្ញុំបានបំពេញនូវមុខវិជ្ជាបន្ថែម ដូចខាង
ក្រោម:

- បន្ថែមសម្រាប់ ៖ ១ឆមាស ២ឆមាស
- ម៉ោងសិក្សា ៖ ៥:១៥-៨:១៥ សៅរ៍-អាទិត្យ

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម **លោក សាកលវិទ្យាធិការ** មេត្តាពិនិត្យនិងអនុញ្ញាត
ដល់ខ្ញុំបាទ/នាងខ្ញុំបានបំពេញនូវមុខវិជ្ជាមួយចំនួនដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ
មៀលប្រាយដោយក្តីអនុគ្រោះ។

សូម **លោក សាកលវិទ្យាធិការ** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ ។

ខេត្ត/រាជធានី.....នៅថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខា និងឈ្មោះសាមីខ្លួន

យោបល់

យោបល់

បុគ្គលិកជំនាញ

យោបល់

ប្រធានការិយាល័យ

ប្រធានផ្នែក/នាយកសាខា

.....
.....



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យវៀលប្រាយ

ការស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ..... ភេទ..... កើតថ្ងៃទី.....ខែ.....ឆ្នាំ.....
ទូរសព្ទ..... អតីតជានិស្សិតសិក្សាផ្នែក..... ជំនាន់ទី..... វគ្គ..... ក្រុម..... បន្ទប់.....
បានប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្ររងនៅថ្ងៃទី.....ខែ.....ឆ្នាំ..... នៅសាកលវិទ្យាល័យវៀលប្រាយ។

សូមគោរពជូន
លោកសាកលវិទ្យាធិការ សាកលវិទ្យាល័យវៀលប្រាយ

តាមរយៈ ៖ - ប្រធានការិយាល័យ.....
- ប្រធានផ្នែក/នាយកសាខា.....

កម្មវត្ថុ ៖ ការស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក.....ជំនាញ.....។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំមានកិត្តិយសសូមជម្រាបជូន លោក សាកលវិទ្យាធិការ មេត្តាជ្រាប
ថា: ខ្ញុំបាទ/នាងខ្ញុំក្រោយពីបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្ររងអស់រយៈពេលពីរឆ្នាំ ផ្នែក.....
ខ្ញុំបាទ/នាងខ្ញុំមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្ថែមទៀតនៅក្នុងសាកលវិទ្យាល័យវៀលប្រាយដោយ
ភ្ជាប់ជូននូវ សញ្ញាបត្របាក់ឌុប លិខិតបញ្ជាក់ធ្លាក់បាក់ឌុប លិខិតបញ្ជាក់មានតម្លៃស្មើបាក់ឌុប
លិខិតបញ្ជាក់មានតម្លៃស្មើធ្លាក់បាក់ឌុប សញ្ញាបត្របរិញ្ញាបត្ររង ប្រសិនបើក្នុងករណីខុសដោយប្រការ
ណាមួយ ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អាស្រ័យហេតុនេះសូម លោក សាកលវិទ្យាធិការ មេត្តាពិនិត្យលទ្ធភាព និងអនុញ្ញាតឱ្យខ្ញុំបាទ/នាងខ្ញុំ
បានបន្តការសិក្សាដោយសេចក្តីអនុគ្រោះ។

សូម លោក សាកលវិទ្យាធិការ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

ខេត្ត/រាជធានី.....នៅថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីខ្លួន

	យោបល់	យោបល់	យោបល់
	ប្រធានការិយាល័យ	ប្រធានផ្នែក/នាយកសាខា	បុគ្គលិកជំនាញ
.....
.....



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យវៀលប្រាយ

ពាក្យស្នើសុំបន្តការសិក្សា

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ ៖.....អក្សរឡាតាំង..... ភេទ.....អត្តលេខ:.....
ថ្ងៃខែ ឆ្នាំកំណើត ៖..... ទូរសព្ទ ៖.....
អាសយដ្ឋានបច្ចុប្បន្ន ៖.....
អតីតជានិស្សិតនៅ ៖.....សិក្សាផ្នែក.....
ឯកទេស.....ជំនាន់ទី.....ឆ្នាំទី.....ឆមាសទី.....ក្រុម.....ម៉ោងសិក្សា.....
ស្នើសុំផ្ទេរមកសិក្សានៅសាកលវិទ្យាល័យវៀលប្រាយ។

សូមគោរពជូន

លោក សាកលវិទ្យាធិការ សាកលវិទ្យាល័យវៀលប្រាយ

តាមរយៈ ៖ - ប្រធានការិយាល័យ.....
- ប្រធានផ្នែក/នាយកសាខា.....

កម្មវត្ថុ ៖ ការស្នើសុំបន្តការសិក្សានៅសាកលវិទ្យាល័យវៀលប្រាយ។

ខ្ញុំបាទ/នាងខ្ញុំ សូមភ្ជាប់ជូននូវសញ្ញាបត្រទុតិយភូមិ លិខិតបញ្ជាក់ឆ្លាក់បាក់ឌុប ព្រឹត្តិបត្រពិន្ទុ
វិញ្ញាបនបត្របរិញ្ញាបត្ររងបណ្តោះអាសន្ន សញ្ញាបត្របរិញ្ញាបត្ររង លិខិតបញ្ជាក់ការសិក្សា ជាចាំបាច់
ដើម្បីបំពេញសំណុំឯកសារ និងបែបបទចូលសិក្សាបន្ត។

ខ្ញុំបាទ/នាងខ្ញុំ សូមអះអាងថាពិតជានិស្សិតដែលផ្ទេរការសិក្សាពីសាកលវិទ្យាល័យវិទ្យាស្ថាន.....
ដែលមានការទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា ពិតប្រាកដមែន ប្រសិនបើក្នុងករណីខុសដោយ
ប្រការណាមួយ ខ្ញុំបាទ/នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូម លោក សាកលវិទ្យាធិការ មេត្តាពិនិត្យ និងអនុញ្ញាតដល់
ខ្ញុំបាទ/នាងខ្ញុំ បានចូលសិក្សាក្នុងសាកលវិទ្យាល័យវៀលប្រាយ ដោយក្តីអនុគ្រោះ។

សូម លោក សាកលវិទ្យាធិការ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។
ខេត្ត/រាជធានី.....នៅថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីខ្លួន

យោបល់
ប្រធានការិយាល័យ
.....
យោបល់
ប្រធានផ្នែក/នាយកសាខា
.....
យោបល់
បុគ្គលិកជំនាញ
.....



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យវៀលប្រាយ

កិច្ចសន្យា

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....អក្សរឡាតាំង..... ភេទ.....
ទូរសព្ទ:..... ថ្ងៃខែឆ្នាំកំណើត:.....
អតីតជានិស្សិតនៅ:..... ផ្នែក/ជំនាញ.....
ជំនាន់..... ឆ្នាំទី..... ឆមាសទី..... ក្រុម..... ម៉ោងសិក្សា..... បានផ្ទេរមកសិក្សានៅ
សាកលវិទ្យាល័យវៀលប្រាយ ប៉ុន្តែដោយខាងខ្ញុំបាទ/នាងខ្ញុំខ្វះនូវសញ្ញាបត្រទុតិយភូមិ ព្រឹត្តិបត្រពិន្ទុ
លិខិតបញ្ជាក់បណ្តោះអាសន្នសញ្ញាបត្របរិញ្ញាបត្ររង លិខិតបញ្ជាក់ការសិក្សា
ដោយមូលហេតុ.....
..... ។

ខ្ញុំបាទ/នាងខ្ញុំសន្យាថានឹងផ្តល់ជូនការិយាល័យអប់រំបន្ត នៅថ្ងៃទី.....ខែ.....ឆ្នាំ២០០...។
ប្រសិនបើខ្ញុំបាទ/នាងខ្ញុំមិនបានប្រគល់ឯកសារគ្រប់គ្រាន់ជូនការិយាល័យអប់រំបន្ត នៃសាកលវិទ្យាល័យ-
វៀលប្រាយ តាមការកំណត់ខាងលើ ខ្ញុំបាទ/នាងខ្ញុំសូមទទួលខុសត្រូវតាមផ្លូវច្បាប់។

អាស្រ័យហេតុដូចបានរាយនាមខាងលើ សូម **លោក សាកលវិទ្យាធិការ** មេត្តាអនុញ្ញាតឱ្យ ខ្ញុំបាទ/នាងខ្ញុំ
បានចូលសិក្សាដោយក្តីអនុគ្រោះ។

សូម **លោក សាកលវិទ្យាធិការ** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

រាជធានី/ខេត្ត..... ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីខ្លួន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យវៀលប្រាយ

ពាក្យស្នើសុំសិក្សាមុខវិជ្ជាប្រឡងធ្លាក់ឡើងវិញ

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ ៖.....អក្សរឡាតាំង ៖..... ភេទ.....អត្តលេខ:.....
ថ្ងៃខែ ឆ្នាំកំណើត ៖..... ទូរសព្ទ ៖.....
អាសយដ្ឋានបច្ចុប្បន្ន ៖.....
បច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យវៀលប្រាយផ្នែក.....ឯកទេស.....
ជំនាន់ទី.....ឆ្នាំទី.....ឆមាសទី.....ក្រុម.....បន្ទប់លេខ.....ម៉ោងសិក្សា.....។

សូមគោរពជូន

លោកសាកលវិទ្យាធិការ/នាយកសាខា សាកលវិទ្យាល័យវៀលប្រាយ

តាមរយៈ ៖ - លោកប្រធានការិយាល័យ.....។
កម្មវត្ថុ ៖ ការស្នើសុំសិក្សាមុខវិជ្ជាដែលបានប្រឡងធ្លាក់ឡើងវិញ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ។
មុខវិជ្ជាសិក្សាឡើងវិញ ៖ -ឆ្នាំទី.....ឆមាសទី.....
-ឆ្នាំទី.....ឆមាសទី.....
-ឆ្នាំទី.....ឆមាសទី.....
-ឆ្នាំទី.....ឆមាសទី.....

មូលហេតុ ៖។
ម៉ោងបន្ថែម ៖ ៧:០០ - ១០:០០ ១៤:០០ - ១៧:០០ ១៧:១៥ - ២០:១៥ សៅរ៍ - អាទិត្យ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូម លោក សាកលវិទ្យាធិការ/នាយកសាខា មេត្តាពិនិត្យ និងអនុញ្ញាតដល់ ខ្ញុំបាទ/នាងខ្ញុំ បានសិក្សាមុខវិជ្ជាឡើងវិញដោយក្តីអនុគ្រោះ។

សូម លោក សាកលវិទ្យាធិការ/នាយកសាខា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។
ខេត្ត/រាជធានី.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....
ហត្ថលេខា និងឈ្មោះសាមីខ្លួន

យោបល់
ប្រធានផ្នែក/នាយកសាខា
.....
.....
.....

យោបល់
ប្រធានការិយាល័យ
.....
.....
.....

យោបល់
បុគ្គលិកជំនាញ
.....
.....
.....



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យវៀលប្រាយ

ពាក្យស្នើសុំប្តូរទីតាំងសិក្សា

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....ជាអក្សរឡាតាំង..... ភេទ.....

ថ្ងៃ ខែ ឆ្នាំកំណើត..... ទីកន្លែងកំណើត ៖ រាជធានី/ខេត្ត.....

អាសយដ្ឋានបច្ចុប្បន្ន.....

.....ទូរសព្ទលេខ.....

ជានិស្សិតសាកលវិទ្យាល័យវៀលប្រាយផ្នែក.....ឯកទេស.....

ជំនាន់ទី.....ឆ្នាំទី.....ឆមាសទី.....ក្រុម.....បន្ទប់លេខ.....ម៉ោងសិក្សា.....។

សូមគោរពជូន

លោក សាកលវិទ្យាធិការ/នាយកសាលា សាកលវិទ្យាល័យវៀលប្រាយ

តាមរយៈ ៖ ប្រធានការិយាល័យ.....

កម្មវត្ថុ ៖ ការស្នើសុំប្តូរទៅសិក្សានៅសាកលវិទ្យាល័យវៀលប្រាយ រាជធានី/ខេត្ត.....។

សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំសូមជម្រាបជូន លោកសាកលវិទ្យាធិការ/នាយកសាលា

មេត្តាជ្រាបថា:.....

.....

.....

.....។

អាស្រ័យហេតុនេះ សូម លោក សាកលវិទ្យាធិការ/នាយកសាលា មេត្តាពិនិត្យលទ្ធភាព និងអនុញ្ញាតឱ្យ
ខ្ញុំបាទ/នាងខ្ញុំ បានប្តូរទីតាំងសិក្សាដោយសេចក្តីអនុគ្រោះ។

សូម លោក សាកលវិទ្យាធិការ/នាយកសាលា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

ខេត្ត/រាជធានី.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខា និងឈ្មោះសាមីខ្លួន

យោបល់

បុគ្គលិកជំនាញ

យោបល់

ប្រធានការិយាល័យ

យោបល់

ប្រធានផ្នែក/នាយកសាលា

.....

.....



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យបៀលប្រាយ

ពាក្យស្នើសុំសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

យើងខ្ញុំទាំងអស់គ្នាដែលមានរាយនាមដូចខាងក្រោម៖

- ១. ភេទ..... ថ្ងៃខែឆ្នាំកំណើត..... ទូរស័ព្ទ..... លេខID.....
 - ២. ភេទ..... ថ្ងៃខែឆ្នាំកំណើត..... ទូរស័ព្ទ..... លេខID.....
 - ៣. ភេទ..... ថ្ងៃខែឆ្នាំកំណើត..... ទូរស័ព្ទ..... លេខID.....
 - ៤. ភេទ..... ថ្ងៃខែឆ្នាំកំណើត..... ទូរស័ព្ទ..... លេខID.....
 - ៥. ភេទ..... ថ្ងៃខែឆ្នាំកំណើត..... ទូរស័ព្ទ..... លេខID.....
 - ៦. ភេទ..... ថ្ងៃខែឆ្នាំកំណើត..... ទូរស័ព្ទ..... លេខID.....
- ជានិស្សិតជំនាន់ទី..... ឆ្នាំទី៤ ឆមាសទី២ បន្ទប់..... ក្រុម..... វគ្គទី..... ផ្នែក.....
- ឯកទេស:..... នៃសាកលវិទ្យាល័យបៀលប្រាយ។

សូមគោរពជូន

លោក ព្រឹទ្ធបុរសមហាវិទ្យាល័យ/នាយកសាខា.....

កម្មវត្ថុ ៖ ការស្នើសុំសរសេរនិក្ខេបបទស្តីពី.....

ដោយចុះធ្វើការស្រាវជ្រាវនៅ:

ក្រោមការដឹកនាំរបស់សាស្ត្រាចារ្យ:

អាស្រ័យហេតុនេះ សូម **លោកព្រឹទ្ធបុរស/នាយកសាខា** មេត្តាពិនិត្យលទ្ធភាព និងអនុញ្ញាតដល់ក្រុមយើងខ្ញុំ បានសរសេរនិក្ខេបបទដោយសេចក្តីអនុគ្រោះ។

សូម **លោកព្រឹទ្ធបុរស/នាយកសាខា** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។
..... ថ្ងៃទី..... ខែ..... ឆ្នាំ២០....

បានឃើញ និងឯកភាពតាមប្រធានបទខាងលើ **តំណាងក្រុមនិស្សិត**

សូមគោរពជូនលោកព្រឹទ្ធបុរស/នាយកសាខា មេត្តាអនុញ្ញាតដោយអនុគ្រោះ

ថ្ងៃទី..... ខែ..... ឆ្នាំ២០.....

យោបល់

**ព្រឹទ្ធបុរសមហាវិទ្យាល័យ
/នាយកសាខា**

សាស្ត្រាចារ្យដឹកនាំ

.....
.....
.....

